



ធនាគារកសិកម្មនិងជនបទ
AGRICULTURAL AND RURAL DEVELOPMENT BANK

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



គម្រោងដំណាំទ្វីឡឺក



គម្រោងដាំដំណាំឪឡឹក លើផ្ទៃដី ១ ហិកតា
នៅឃុំព្រែកតាមាត់ ស្រុកខ្សាច់កណ្តាល

១-ការដាំដុះ ៖

- រយៈពេលបណ្តុះកូន ៖ ៨-៩ថ្ងៃ
- រយៈពេលដាំដុះ ៖ ៦០ថ្ងៃ
- ចំនួនគុម្ព ៖ ១០ ០០០គុម្ព/ហ.ត
- ទិន្នផល ៖ ៣០-៤០តោន/ហ.ត
- ចំនួនដង/ឆ្នាំ ៖ អាចដាំបាន ២ ដងក្នុង១ឆ្នាំ
- រដូវកាលដាំដុះ និងប្រមូលផល ៖

ខែដាំដុះ	ខែប្រមូលផល
តុលា	ធ្នូ
ធ្នូ	កុម្ភៈ
កុម្ភៈ	ដើមខែមេសា

- ពូជ ៖ ជីតែ, ត្រាំងណុង, 6-66, 3-85
- ១កញ្ចប់ = ៤០ក្រាម = ១ ០០០គ្រាប់
- ប្រើ ២៣កញ្ចប់/ហ.ត x ១ ០០០គ្រាប់ = ២៣ ០០០គ្រាប់
- ពូជខូច = ៥%
- ក្នុង១ហិកតា ដាំចំនួន ១០ ០០០គុម្ព ក្នុង១គុម្ព ដាំ២គ្រាប់ ដោយជ្រើសរើសតែកូនល្អ
- វិធីដាំ ៖ ដោយបណ្តុះកូនរយៈពេល ៨-៩ថ្ងៃ។ យកគ្រាប់ទៅត្រាំទឹករយៈពេល៣ម៉ោង រួចស្រង់ខ្ទប់នឹងក្រណាត់ទុកឱ្យស្រស់ទឹករយៈពេល១យប់ រួចយកទៅបណ្តុះក្នុងត្រែ។
- ការស្រោចទឹក ៖ ២ដង/ថ្ងៃ ដោយប្រើទុយោតំណក់។

២-និស្សាភតម្លៃ ៖ ម៉ៅចម្ការឱ្យឈ្មួញ (ឈ្មួញជាអ្នកបោះ)

- តម្លៃទាបបំផុតលក់បាន ៨ ០០០ ០០០៛/ហ.ត (ដោយសារកសិករប្រមូលផលដំណាលគ្នា)។
- តម្លៃខ្ពស់បំផុតលក់បាន ២០ ០០០ ០០០៛/ហ.ត

៣-ខ្សែប្រចារកំរិតថ្លៃ ÷ តម្លៃក្នុងខែកុម្ភៈ ឆ្នាំ២០២១

កសិករ	ឈ្មួញ
- លក់ឱ្យឈ្មួញនៅចម្ការ 12 000 000 រ/ហ. ត	- លក់បានក្នុងតម្លៃ 18 000 000 រ (3 ឡាន x 6000 000 រ)
- ថ្លៃដើមផលិត 6,782,556 រ/ហ. ត	- ឈ្នួលបេះលើកដាក់ឡាន÷ក្នុង១ហិកតាចំនួន៣ឡាន ក្នុង១ឡាន=១៣តោន តម្លៃ 150 000 រ/ឡាន x 3=450 000 រ
- ចំណេញ 5,217,444 រ/ហ. ត	- ឈ្នួលដាក់ចុះពីឡានតម្លៃ 150 000 រ/ឡាន x 3=450 000 រ
	- ឈ្នួលដឹក÷ 100 000 រ/ឡាន x 3=300 000 រ
	- ជួលកន្លែងលក់÷100 000 រ/ឡាន x 3=300 000 រ
	- ចំណេញ÷ 4,500,000 រ

៤-ចំណូល-ចំណាយលើការដាំឱ្យកក្កើតក្នុង១ហិកតា

បរិយាយ	ឯកតា	បរិមាណ	តម្លៃ/ឯកតា (រៀល)	ទឹកប្រាក់ (រៀល)	ចំនួនសារ រំលោះ	សរុប (រៀល/រដូវ)
១-ចំណូលសរុប (លក់ទាំង)						12,000,000
២-ចំណាយសរុប						6,782,556
២.ក.ចំណាយប្រែប្រួលសរុប						6,552,000
ភ្ជួររាស់ លើករង	ហ. ត	1	600,000			600,000
ពូជ (6-66 ឬ 3-85)	កញ្ចប់	23	40,000			920,000
ជី 15-15-15	បារ	10	120,000			1,200,000
ជីបំប៉ន (អាមេណូស៊ីតសារាយសមុទ្រ)	កញ្ចប់	20	10,000			200,000
ថ្នាំកសិកម្ម	ដង	6	80,000			480,000
ប្រេងបូមទឹក (ស្រោចរាល់ថ្ងៃ-២ដង/ថ្ងៃ)	លីត្រ	240	2,300			552,000
ទុយោតំណក់	ដុំ	5	100,000			500,000
កៅស៊ូគ្របរង	ដុំ	10	35,000			350,000
ពលកម្មគ្របរង- ដាំ- ធ្វើស្មៅ	នាក់/ថ្ងៃ	50	35,000			1,750,000
២.ខ.ចំណាយមិនប្រែប្រួលសរុប						230,556
ទុយោមេ (0.6m x 4m) ប្រើបាន៩រដូវ	ដើម	50	8,500	425,000	9	47,222
រ៉ូមីណេ (ប្រើបាន៩រដូវ)	គ្រាប់	50	1,000	50,000	9	5,556
ម៉ាស៊ីនបូមទឹក (ប្រើបាន៦ឆ្នាំ)	គ្រឿង	1	800,000	800,000	18	44,444
ជួលដី (រយៈពេល១ឆ្នាំនិងធ្វើបាន៣ដង)	ហ. ត	1	400,000	400,000	3	133,333
៣-ចំណេញសរុប						5,217,444

៥-ចំណុចខ្លាំង៖

- ងាយស្រួលដាំ ពេលបានផលម៉ៅឱ្យឈ្នួញទាំងអស់ មិនហត់នឿយ និងចំណាយពេលក្នុងការប្រមូលផលប្រចាំថ្ងៃដូចដំណាំដទៃ ដូចជាននោង ត្រឡាចជាដើម។
- មានតម្រូវការទីផ្សារនិងលក់អស់ពុំមានសល់ចោល ដោយឈ្នួញចុះមកប្រមូលទិញដល់ចម្ការ
- កសិករមានបទពិសោធន៍គ្រប់គ្រាន់ក្នុងការដាំ និងអាចកំណត់ពេលវេលាដាំដុះឱ្យស្របតាមរដូវមានតម្រូវការ ដែលអាចទទួលបានតម្លៃខ្ពស់ ដូចជារដូវចូលឆ្នាំចិន និងចូលឆ្នាំខ្មែរ
- ទទួលបានប្រាក់ចំណេញសមរម្យ
- អាចដាំបាន២ដងក្នុង១ឆ្នាំ ចន្លោះពីខែតុលា ដល់ខែមេសា ក្រៅពីរយៈពេលនេះគឺគាត់ដាំននោង និងត្រឡាច។

៦-បញ្ហាប្រឈម៖

ក្នុងកំឡុងពេលដាំដុះ ប្រសិនមានភ្លៀងធំដក់ទឹកអាចធ្វើឱ្យដំណាំឌីឡីករលួយ។ ដំណោះស្រាយគឺត្រូវធ្វើចង្កូរសម្រាប់រំដោះទឹក ដើម្បីកុំឱ្យដំណាំនៅបៀមទឹកយូរ។ ពេលខ្លះអាចជួបនឹងហ្វូងសត្វល្អិតចង្រៃដែលបំផ្លាញស្លឹក ដែលទាមទារមានការថែទាំដីតដល់ និងដាក់ថ្នាំកម្ចាត់ទាន់ពេលវេលា។ ដោយដំណាំនេះទទួលបានផលចំណូលសមរម្យ កសិករនៅតំបន់នេះមានបំណងចង់ពង្រីកការដាំដុះបន្ថែម ប៉ុន្តែខ្វះទុន។